


លោក ហ៊ិន សែន គ្រោងទៅជួបមេដឹកនាំចិន ខណៈរបបនេះកំពុងរងទណ្ឌកម្មពីអឺរ៉ុប



ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (ឆ្វេង) ជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។ RFA

ដោយ ថន ថារ៉ូ RFA 2019-01-19

មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន នឹងទៅជួបមេដឹកនាំកំពូលរបស់ចិន រយៈបីថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៣ ខែមករា។ របបនេះអះអាងថា ដំណើរនេះ ដើម្បីពង្រឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគផ្សេងៗ ទៀត។ អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងព្រមានថា បើរបបនេះ បន្តសហការនឹងចិន កម្ពុជានឹងជួបគ្រោះថ្នាក់។

ការបំពេញទស្សនៈរបស់លោក ហ៊ុន សែន ទៅប្រទេសចិន ស្របពេលដែលកម្ពុជាប្រឈមនឹងដាក់ទណ្ឌកម្មផ្សេងៗ ទៀតពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ហើយសហគមន៍អឺរ៉ុប ក៏បានសម្រេចយកពន្ធលើអង្ករកម្ពុជាដែលធ្វើ

វិនិយោគិននៃរបបនេះ ខាតបង់ប្រយោជន៍ជាច្រើន។ ទោះបីយ៉ាងណា លោក ហ៊ិន សែន អះអាងថា ដំណើរទៅចិន លើកនេះ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាប្រទេសដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ។ លោក ហ៊ិន សែន ឱ្យដឹងទៀតថា ជំនួបនោះលោកនឹងជួបមេដឹកនាំកំពូលរបស់ចិនគឺ លោក ប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping) និងលោកនាយករដ្ឋមន្ត្រី លី យឺណាង ហើយនឹងចុះអនុស្សរណៈ និង កិច្ចព្រមព្រៀងមួយចំនួន។ លោក ហ៊ិន សែន ក៏មិនភ្លេចអរគុណចិនដែលលោកអះអាងថា ដោយសារតែចិនទើប កម្ពុជាមានការរីកចំរើន។

សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក បុង ងៃត យល់ថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ិន សែន គ្មានអ្វីពីការទៅ អង្វរលន់តូចចិនដើម្បីសុំខ្ចីលុយបន្ថែម និងសុំឱ្យចិនមកវិនិយោគនៅកម្ពុជា។ ប៉ុន្តែ អ្នកវិភាគវ័យក្មេងរូបនេះ យល់ថា កម្ពុជាមិនអាចពឹងផ្អែកលើប៉ូលសេដ្ឋកិច្ចតែមួយបានទេ ពោលរបបនេះត្រូវមានទំនាក់ទំនាក់ពាណិជ្ជកម្មសេដ្ឋកិច្ច និងនយោបាយទាំងជាមួយប្រទេសលោកខាងលិចនិងទាំងប្រទេសចិន ទើបធ្វើឱ្យកម្ពុជាមានការរីកចំរើនមួយដែល ពិតប្រាកដ៖ «អ៊ីចឹងចិនអាចនឹងនាំកម្ពុជាធ្លាក់ចូលជ្រោះជ្រៅ គឺនឹងអាចយើងខ្ចីលុយហើយបើគេឱ្យយើងខ្ចីលុយគេ ប្រាកដជាចង់បានអ្វីពីយើង ពេលនេះហើយពេលសេដ្ឋកិច្ចធ្លាក់លើដៃគេ ហើយគេហាមាត់គេមានអំណាច»។

ក្រោយរបបក្រុងភ្នំពេញរំលាយគណបក្សសង្គ្រោះជាតិ បំបិទសំឡេងសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាដើមនោះ រហូតដល់ដឹកនាំប្រទេសដោយឯកបក្ស របបនេះកំពុងរងព្យុះភ្លៀងពីសហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក។ ប្រទេសសេរីទាំងនោះព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជាស្ទើរគ្រប់ទម្រង់។

ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ លោក ម៉ែន ផល្លា យល់ថា ចិនមិនអាចជួយសេដ្ឋកិច្ចរបប ក្រុងភ្នំពេញក្នុងរយៈពេលវែងឡើយ។ លោកយល់ថា បើលោក ហ៊ិន សែន បោះបង់ចោលសហភាពអឺរ៉ុប និង សហរដ្ឋអាមេរិកដោយមិនខ្វាយខ្វល់ពីការទាមទារឱ្យស្តារប្រជាធិបតេយ្យឡើងវិញនោះទេ កម្ពុជានឹងអាចធ្លាក់ក្នុង របបផ្តាច់ការសាជាថ្មី៖ «ចិនបានបន្ទូលនូវការឈឺចាប់ បង្កវិនាសកម្មដល់ជាតិ និងជាពិសេសបានសម្លាប់ប្រជាជន ខ្មែរជាងពីរលាននាក់ អ៊ីចឹងខ្ញុំស្នើឱ្យរបបក្រុងភ្នំពេញពិនិត្យឡើង ហើយត្រូវដាក់មករកសហរដ្ឋអាមេរិកក៏ដូច សហភាពអឺរ៉ុបដើម្បីធានាការរីកចំរើនសេដ្ឋកិច្ចបានយូរអង្វែង»។

ក្នុងពេលដែលសហភាពអឺរ៉ុបកំពុងអនុវត្តនីតិវិធីការដកប្រពន្ធអនុគ្រោះEBA និងព្រឹទ្ធសភាសហរដ្ឋអាមេរិក ក៏ ព្រមានឈប់ផ្តល់ការអនុគ្រោះពន្ធទូទៅ (GSP) ដល់កម្ពុជាដែរ។ ទោះបីសហគមន៍អន្តរជាតិ កំពុងព្រមានកម្ពុជាឱ្យ ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ លោក ហ៊ិន សែន បែរជាព្រមានសហគមន៍អន្តរជាតិវិញថា នឹងកម្ទេចបក្សប្រឆាំង

ប្រសិនបើមានទណ្ឌកម្មមែន។

ចិនបានក្លាយជាប្រទេសម្ចាស់បំណុលធំបំផុតរបស់កម្ពុជាដែលមានទំហំទឹកប្រាក់ សរុបដល់ទៅ ៤.៣ពាន់លាន ដុល្លារ ឬស្មើនឹងជាង ២០% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។ ក្រៅពីជំពាន់បំណុលចិន ប្រជាជន ចិនក៏បានមករស់នៅកម្ពុជាច្រើនដែរ។ ជនជាតិចិនទាំងនោះបានបង្កការភ័យខ្លាចដល់ពលរដ្ឋខ្មែរ ដោយសារ ជនជាតិចិនខ្លះ បានយកទឹកដីខ្មែរធ្វើជាកន្លែងប្រព្រឹត្តបទល្មើសដូចករណីចាប់ជំរិត លក់គ្រឿងញៀន និងបើកបន ល្បែងខុសច្បាប់ជាដើម។